

កម្ពុជា អាយស៊ីធីខែម ២០២២

Date: 23-25 June 2022
Venue: Siem Reap Province

កម្ពុជា អាយស៊ីធីខែម ២០២២ របាយការណ៍វាយតម្លៃរបស់ភ្នាក់ងារ

របាយការណ៍នេះផលិតដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)

កម្ពុជា អាយស៊ីធីខែម ២០២២

កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២ គឺជាកម្មវិធីមួយដែលធ្វើឡើងរយៈពេលបីថ្ងៃ ដែលផ្តោតលើប្រធានបទទិន្នន័យ បើកទូលាយ សន្តិសុខឌីជីថល និងសារព័ត៌មានទិន្នន័យ។ កម្មវិធីនេះគឺជាកំណត់ចំណុចផ្តើមមួយរបស់អង្គការទិន្នន័យអំពីការ អភិវឌ្ឍ (អូឌីស៊ី) រួមជាមួយនឹងដៃគូ និងគណៈកម្មាធិការប្រឹក្សាយោបល់របស់កម្មវិធី កម្ពុជា អាយស៊ីធីខែម ហើយត្រូវបាន រៀបចំឡើងពីថ្ងៃទី ២៣ ដល់ ២៥ ខែមិថុនា ឆ្នាំ ២០២២ នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ព្រឹត្តិការណ៍ក្នុងឆ្នាំ២០២២ នេះ ជាការរៀបចំកម្មវិធី កម្ពុជា អាយស៊ីធីខែម ជាលើកទី២ បន្ទាប់ពីរៀបចំឡើងដំបូងក្នុងឆ្នាំ២០១៨។

កម្មវិធីនេះមានសិក្ខាសាលានិងសកម្មភាពមួយចំនួនដែលធ្វើបទបង្ហាញដោយអ្នកជំនាញក្នុងវិស័យទិន្នន័យ ប្រព័ន្ធ ផ្សព្វផ្សាយនិងទំនាក់ទំនង សារព័ត៌មាន និងបច្ចេកវិទ្យា។ អ្នកចូលរួមសរុបចំនួន ១៥៥ នាក់បានមករួមគ្នាដើម្បីសិក្សា ពិភាក្សា និងក្លាយជាសមាជិកសកម្មក្នុងសហគមន៍ដែលមានវិជ្ជាជីវៈស្រដៀងគ្នា។ កម្មវិធីនេះគឺជាឱកាសមួយសម្រាប់ឱ្យ អ្នកចូលរួមបានឈ្លងយល់ស៊ីជម្រៅ និងយល់ដឹងពីកម្មវិធីទាក់ទងនឹងទិន្នន័យបើកទូលាយ និងបច្ចេកវិទ្យាឌីជីថលបន្ថែម។ អ្នកចូលរួមកម្មវិធីនេះជាជនជាតិខ្មែរដែលមកពីវិស័យចម្រុះគ្នាដូចជាប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មាន អង្គការសង្គមស៊ីវិល ក្រុមការងារសិទ្ធិឌីជីថល រដ្ឋាភិបាល វិស័យឯកជន សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ។

កម្មវិធីនេះមានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីការពង្រីកក្របខ័ណ្ឌច្បាប់នៅក្នុងប្រទេសកម្ពុជា និងដើម្បីពិភាក្សា អំពីផលប៉ះពាល់របស់ច្បាប់នេះចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិត និងសេរីភាពក្នុងការបញ្ចេញមតិ។ កម្មវិធីខែមនេះក៏ មានបំណងពង្រឹងជំនាញ និងចំណេះដឹងរបស់អ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល និងអង្គការថ្នាក់មូលដ្ឋានដើម្បីស្វែងរក ទិន្នន័យដែលអាចទុកចិត្តបាននៅលើអ៊ីនធឺណិត ទាក់ទងនឹងចែកចាយការងាររបស់ពួកគេឱ្យមានសុវត្ថិភាព ដែលទាំងអស់ អាចធានាសុវត្ថិភាពនៃឯកជនភាព និងសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ពួកគេ។ ដូចគ្នានេះដែរ អ្នកចូលរួមត្រូវបាន លើកទឹកចិត្តឱ្យឈ្លងយល់ពីសក្តានុពលនៃការប្រើប្រាស់ឧបករណ៍ទាំងនេះសម្រាប់ដោះស្រាយបញ្ហាសង្គម កសាង សហគមន៍ និងលើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជា។

ការរាយការណ៍ប្រចាំខែ

កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២ មានភាគីសរុបចំនួន ៣៣ នាក់ ដែលក្នុងនោះរួមមានភាគីជាតិ និងអន្តរជាតិមកពី ជុំវិញពិភពលោក។ ពួកគេជាអ្នកជំនាញឈានមុខគេក្នុងវិស័យទិន្នន័យបើកទូលាយ សន្តិសុខឌីជីថល និងសារព័ត៌មាន ទិន្នន័យ។ ភាគីទាំងអស់មានចំណេះដឹង និងជំនាញផ្សេងៗគ្នា ដែលធ្វើឱ្យការពិភាក្សាពោរពេញទៅដោយមតិយោបល់ល្អៗ ជាច្រើន។ ភាគីទាំងនោះរួមមានបញ្ជីរដ្ឋ អ្នកនៅក្នុងវិស័យអភិវឌ្ឍន៍ អ្នកស្រាវជ្រាវ និងអ្នកជំនាញបច្ចេកវិទ្យាផងដែរ។


របាយការណ៍រាយការណ៍ប្រចាំខែនេះបង្ហាញពីមតិកែលម្អដែលផ្តល់ដោយភាគីរបស់ខែមចំនួន១៨រូប។ យោបល់ទាំងនេះត្រូវបាន ប្រមូលតាមរយៈការស្ទង់មតិតាមអ៊ីនធឺណិតនៅពេលចុងបញ្ចប់នៃកម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២។ កម្រងសំណួរ មានទាំងសំណួរពហុជម្រើស និងសំណួរលើក។ ទិន្នន័យដែលបង្ហាញនៅក្នុងរបាយការណ៍នេះគឺពេញលេញ ហើយឆ្លុះបញ្ចាំង ពីគំនិតនិងយោបល់ដែលបានផ្តល់ដោយអ្នកឆ្លើយសំណួរ។

ការពេញចិត្តជាមួយ

ភាគីទាំងអស់មានការពេញចិត្ត ឬ ពេញចិត្តយ៉ាងខ្លាំងចំពោះ កម្មវិធី ដោយមិនមានមតិអវិជ្ជមានចំពោះការរៀបចំរបស់ កម្មវិធីនោះទេ។

ភាគីបានយល់ស្របថាពួកគេនឹងណែនាំកម្មវិធីនេះទៅកាន់ មិត្តភក្តិ សហការី និងភាគីផ្សេងទៀត។ ជាពិសេស ពួកគេ នឹងណែនាំកម្មវិធីនេះទៅកាន់អ្នកជំនាញដែលធ្វើការនៅក្នុង រដ្ឋាភិបាលនិងក្នុងស្ថាប័នអប់រំនានា។

កម្មវិធី កម្ពុជា អាយស៊ីធីខែម ក៏ជាឱកាសមួយសម្រាប់ភាគី ឈ្លងយល់អំពីបញ្ហាឌីជីថលផ្សេងទៀត ដែលមិនស្ថិតនៅ ក្រោមវិសាលភាពការងារចម្បងរបស់ពួកគេ។




ភ្នាក់ងារលើកឡើងថា ពួកគេបានទទួលចំណេះដឹងសំខាន់ៗអំពីប្រធានបទដែលមាននៅក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម។

បើយោងតាមអ្នកឆ្លើយសំណួរ អត្ថប្រយោជន៍មួយទៀតពីកម្មវិធីនេះគឺថា កម្មវិធីនេះជាឱកាសដ៏ល្អមួយក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកទៀត។ ភ្នាក់ងារមានឱកាសបង្កើតទំនាក់ទំនងជាមួយភ្នាក់ងារនិងអ្នកចូលរួមដទៃទៀត តាមរយៈការរៀបចំឱ្យអ្នកចូលរួមទាំងអស់ស្តាប់នៅទីកន្លែងតែមួយនិងការរៀបចំឱ្យមានសកម្មភាពផ្សេងៗជាច្រើន។

ប្រធានបទ និងសកម្មភាពបណ្តុះបណ្តាល

កម្មវិធី កម្ពុជា អាយស៊ីធីខែម មានការធ្វើបទបង្ហាញពីអ្នកជំនាញ សិក្ខាសាលាដែលមានការអនុវត្តផ្ទាល់ រួមទាំងសកម្មភាពផ្សេងៗដែលអាចឱ្យអ្នកចូលរួមបង្កើតទំនាក់ទំនងជាមួយគ្នាបាន។



ជារួម មតិកែលម្អដែលទទួលបានពីភ្នាក់ងារគឺមានភាពវិជ្ជមាន។ សកម្មភាពលេងល្បែងកំសាន្តគឺជាសកម្មភាពដែលភ្នាក់ងារមិនសូវចូលចិត្តជាងគេ ដោយមានអ្នកឆ្លើយសំណួរប្រហែលតែពាក់កណ្តាលប៉ុណ្ណោះបានរាយការណ៍ថា ពេញចិត្ត និងពេញចិត្តខ្លាំង។ ខណៈដែល ២៨% ទៀតគឺរាយការណ៍ថាធម្មតា និង ១៧% ទៀត មិនពេញចិត្ត។

រយៈពេលក្នុងការធ្វើបទបង្ហាញសំខាន់ៗ ត្រូវបានរាយការណ៍ថាសមរម្យ។ អ្នកឆ្លើយតបចំនួន៨៤% បានរាយការណ៍ថាវិជ្ជមានខណៈដែល១៧%ទៀតរាយការណ៍ថាធម្មតា។ ពុំមានភ្នាក់ងារណាម្នាក់បានរាយការណ៍ថា អវិជ្ជមានទេ។

អ្នកឆ្លើយតបចំនួន៨៨% ពេញចិត្ត ឬពេញចិត្តយ៉ាងខ្លាំងចំពោះមាតិកាដែលបានបង្ហាញក្នុងបទបង្ហាញផ្សេងៗ ដោយមានអ្នកឆ្លើយសំណួរតែពីរនាក់ប៉ុណ្ណោះបានជ្រើសរើសចម្លើយ «ធម្មតា»។ អាស្រ័យហេតុនេះ ខ្លឹមសារដែលភ្នាក់ងារបានដាក់នៅក្នុងបទបង្ហាញត្រូវបានសន្មតថាទទួលបានយកបាន។

បទបង្ហាញភាគច្រើនបានបំពេញតាមការរំពឹងទុករបស់ភ្នាក់ងារ។ អ្នកឆ្លើយសំណួរចំនួន ៣៩% ទៅ ៤៤% ពេញចិត្ត និងពេញចិត្តខ្លាំង ខណៈ ១៧% ទៀតរាយការណ៍ថាធម្មតា។

លើសពីនេះទៅទៀត កម្មវិធីខែមក៏បានរៀបចំទស្សនកិច្ចផងដែរ។ ភ្នាក់ងារទូទៅពេញចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពនេះ រួមទាំងទីតាំង ពេលវេលាចេញដំណើរ និងការរៀបចំទាំងមូល។ មានតែអ្នកឆ្លើយតបតែម្នាក់ប៉ុណ្ណោះដែលឆ្លើយថា «ធម្មតា» សម្រាប់ពេលវេលាចេញដំណើរ។ ទាក់ទងនឹងជម្រើសនៃគោលដៅ ភ្នាក់ងារតែពីរនាក់បានជ្រើសរើស «ធម្មតា» ហើយម្នាក់មិនពេញចិត្ត។



ភាគីនីតិវិធីបានសួរអំពីមូលបទដែលពួកគេចូលចិត្ត (សំណួរនេះអនុញ្ញាតឱ្យមានចម្លើយរហូតដល់ពីរ)។ មូលបទសន្តិសុខ ឌីជីថល និង ទិន្នន័យបើកទូលាយគឺជាជម្រើសដែលភាគីនីតិវិធីពេញចិត្តជាងគេ ដោយមាន៦១%នៃអ្នកឆ្លើយតបបានជ្រើសរើស មូលបទនេះ។ ប្រធានបទសារព័ត៌មានទិន្នន័យគឺជាជម្រើសមួយដែលភាគីនីតិវិធីពេញចិត្តតែ២៨%ប៉ុណ្ណោះ។

ភាគីនីតិវិធីបានកោតសរសើរចំពោះមូលបទចម្រុះក្នុងកម្មវិធី។ ពួកគេបានសិក្សាពីឧបករណ៍ថ្មីៗទាក់ទងនឹងទិន្នន័យ ហើយពួកគេ បានដឹងពីចំណេះដឹងពីទិដ្ឋភាពឌីជីថលនៃប្រទេសកម្ពុជាបន្ថែម ដែលធ្វើឱ្យពួកគេយល់កាន់តែច្បាស់អំពីមូលបទនោះ។ ដូចគ្នានេះដែរ ពួកគេក៏បានកោតសរសើរចំពោះភាពចម្រុះគ្នានៃអ្នកចូលរួមផងដែរ ដែលនាំឱ្យការដៃគូពិភាក្សាទទួលបាន ទស្សនៈផ្សេងៗគ្នា។

ក្រោយពីបានស្តាប់បទបង្ហាញពីភាគីនីតិវិធីផ្សេងទៀត អ្នកឆ្លើយសំណួរបានសង្កត់ធ្ងន់លើប្រធានបទស្តីពីតម្លៃពលនៃទិន្នន័យ បើកទូលាយ សន្តិសុខឌីជីថល និងសារព័ត៌មានទិន្នន័យ ទាក់ទងទៅនឹងការអភិវឌ្ឍប្រកបដោយចីរភាព។ ពួកគេក៏បាន កោតសរសើរចំពោះឱកាសក្នុងការឈ្លើយយល់ពីព័ត៌មានក្លែងក្លាយ និងឧបករណ៍ត្រួតពិនិត្យការពិត ទិដ្ឋភាពច្បាប់ ចំណេះដឹងជាយុទ្ធសាស្ត្រ ការធ្វើផែនទី សុវត្ថិភាពអ៊ីនធឺណិត និងបច្ចេកវិទ្យាថ្មីៗ។

អ្នករៀបចំ និងការទំនាក់ទំនងរបស់ខែម

ការសម្របសម្រួលរបស់អ្នករៀបចំ និងការប្រាស្រ័យទាក់ទងគ្នារវាងក្រុមការងារ ភាគីនីតិវិធី និងអ្នកចូលរួមត្រូវបានរាយការណ៍ជា វិជ្ជមានដោយអ្នកឆ្លើយតបទាំងអស់។

ចំណុចខាងក្រោមនេះស្ថិតក្នុងផ្នែកការរៀបចំនិងទំនាក់ទំនង ដែលបង្ហាញពីការយល់ឃើញរបស់អ្នកឆ្លើយតបដែលជាភាគីនីតិវិធី ដែលបានរាយការណ៍ចំណុចខាងក្រោមជាមួយនឹងជម្រើស «ពេញចិត្ត» ឬ «ពេញចិត្តខ្លាំង»។

- បដិសណ្ឋារកិច្ចរបស់អ្នករៀបចំខែម៖ ១០០%
- ការគាំទ្រពីអ្នករៀបចំខែម នៅពេលអ្នកប្រឈមមុខនឹងបញ្ហាណាមួយ៖ ១០០%
- ការគាំទ្រពីអ្នកស្ម័គ្រចិត្តរបស់ខែម នៅពេលអ្នកប្រឈមមុខនឹងបញ្ហាណាមួយ៖ ១០០%
- ការសម្របសម្រួល និងការប្រើប្រាស់ព័ត៌មានដែលផ្តល់ពិធីករ៖ ៧៨%
- ទទួលបានព័ត៌មានថ្មីៗពីខែម៖ ៩៤%
- ទំនាក់ទំនងតាមរយៈតេឡេក្រាម៖ ១០០%
- ទំនាក់ទំនងតាមរយៈអ៊ីមែល៖ ៨៣%
- ភាគីនីតិវិធីទាំងអស់ជឿជាក់ថារយៈពេលសម្រាប់ការដាក់ពាក្យស្នើសុំគ្រប់គ្រាន់ហើយ។

ការរៀបចំផ្នែកភស្តុតាង

ការរៀបចំកន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងអាហារក៏ទទួលបានមតិវិជ្ជមានជាទូទៅផងដែរ។ ចំណុចខាងក្រោម បង្ហាញពីការយល់ឃើញរបស់អ្នកឆ្លើយតបដែលជាភាគីនីតិវិធី ដែលបានរាយការណ៍ចំណុចខាងក្រោមជាមួយនឹងជម្រើស «ពេញចិត្ត» ឬ «ពេញចិត្តខ្លាំង»។

- បដិសណ្ឋារកិច្ចរបស់សណ្ឋាគារ៖ ៧២%
- ពេលវេលាធ្វើដំណើរទៅកាន់ទីតាំងធ្វើកម្មវិធី៖ ៦៧%
- ការរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ចូលរួមកម្មវិធី៖ ៩៤%
- បន្ទប់ស្នាក់នៅ៖ ១០០%
- អាហារ (អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច)៖ ៨៩%


ការចូលរួមរបស់អ្នកចូលរួម

នៅក្នុងសំណួរទាក់ទងនឹងសកម្មភាពរបស់អ្នកចូលរួមខែម មតិរបស់ភាគីនីតិវិធីមានភាពខុសគ្នា។ ខណៈដែលភាគីនីតិវិធីជាក់ កណ្តាលបានយល់ស្របជាទូទៅថាអ្នកចូលរួមមានសកម្មភាពចូលរួមយ៉ាងស្រស់ស្រាយ តាមរយៈការសួរសំណួរដែល មានភាពពាក់ព័ន្ធ និងការពិភាក្សាអំពីប្រធានបទផ្សេងៗ មានភាគីនីតិវិធីជាក់កណ្តាលផ្សេងទៀតបានការចូលរួមបន្ថែមទៀតពី អ្នកចូលរួម។ ភាគីនីតិវិធីបានលើកឡើងថាអ្នកចូលរួមមិនបានចូលរួមរាល់គ្នាចែករំលែកមួយចំនួន ដែលអាចមកពីកត្តាភាសា។ គួរ កត់សំគាល់ថារគ្នាខ្លះបានធ្វើជាភាសាខ្មែរ ចំណែករគ្នាខ្លះទៀតជាភាសាអង់គ្លេស អាស្រ័យលើភាគីនីតិវិធី។

ជំហានបន្ទាប់៖ ការកែលម្អ និងមតិយោបល់

ភាគីទាំងអស់បានលើកឡើងថាពួកគេចង់ចូលរួមក្នុងកម្មវិធី កម្ពុជា អាយស៊ីធីខែម លើកក្រោយទៀត។

ភាគីត្រូវបានសួរអំពីចំណូលចិត្តរបស់ពួកគេទាក់ទងនឹងការរៀបចំព្រឹត្តិការណ៍នេះ។ ជាបឋម អ្នកឆ្លើយសំណួរភាគច្រើន ចង់ឱ្យរៀបចំកម្មវិធីខែម នៅចម្ងាយ (៦៧%) ជាជាងនៅចុងសប្តាហ៍ (៣៣%)។ ទីពីរ ទាក់ទងនឹងគម្លាតនៃការរៀបចំ ភាគីភាគច្រើនលើសលប់បានឆ្លើយថាកម្មវិធីនេះគួរតែត្រូវបានរៀបចំជារៀងរាល់ឆ្នាំ (៨៣%) ចំណែក ១៧% ទៀតបាន ស្នើឱ្យមានការរៀបចំរៀងរាល់ពីរឆ្នាំម្តង។ ទីបី អ្នកឆ្លើយសំណួរភាគច្រើន (៦១%) គិតថាការរៀបចំខែមត្រឹមរយៈពេលបីថ្ងៃ គឺល្អគ្រប់គ្រាន់ហើយ។ ផ្ទុយទៅវិញ មានភាគីមួយចំនួនចង់បានការរៀបចំខែមរយៈពេល បួនថ្ងៃ និង ប្រាំថ្ងៃ ដោយមាន អត្រាជ្រើសរើសចម្រើនទាំងនេះចំនួន ២២% និង ១៧% រៀងគ្នា។



ទោះបីជាភាគីទាំងអស់ (១០០%) ពេញចិត្តនឹងខែមក៏ដោយ ក៏មានចំណុចលម្អិតមួយចំនួនដែលពួកគេចង់ឱ្យមានការកែលម្អសម្រាប់ការរៀបចំបន្ទាប់ទៀត។

ពួកគេចង់ឱ្យមានសកម្មភាពរួមគ្នាកាន់តែច្រើនទៀតរវាងភាគីម្នាក់ៗ ការចូលរួមជាសាធារណៈឱ្យបានច្រើន និងពេលវេលា ធ្វើបទបង្ហាញខ្លីជាងមុន។ សំណើមួយទៀតនោះគឺត្រូវអញ្ជើញតំណាងរាជរដ្ឋាភិបាលបន្ថែមទៀតនៅក្នុងកិច្ចពិភាក្សានានា និងបង្កើនចំនួនអ្នកចូលរួមឱ្យកាន់តែច្រើន។ ម្យ៉ាងទៀត ភាគីមួយចំនួនលើកឡើងថាពួកគេចង់ឱ្យមានបរិយាកាសធម្មតា ជាងមុន ដូចជាការរៀបចំកម្មវិធីកម្សាន្តនៅចន្លោះរគ្គនិមួយៗជាដើម។ ពួកគេក៏ចង់បានការអនុវត្តលំហាត់ជាក់ស្តែង និង ការចូលរួមក្នុងកិច្ចពិភាក្សាផងដែរ។

បន្ថែមពីនេះ ភាគីពីររូបបានលើកឡើងថា ពួកគេចង់ឱ្យគ្រប់សិក្ខាសាលាទាំងអស់ធ្វើឡើងជាភាសាខ្មែរ ដោយមានការបកប្រែភ្លាមៗសម្រាប់ជនបរទេស ដែលការរៀបចំបែបនេះអាចសម្រួលដល់ការជជែកដេញដោលឱ្យមានភាពរស់រវើកជាងមុន។

នៅក្នុងរៀបចំផ្សេងទៀត ភាគីមួយចំនួនបានស្នើសុំឱ្យមានល្បឿនអ៊ីនធឺណិតមានភាពប្រសើរជាងមុន ក៏ដូចជាការទទួលបានជាមុននូវកាលវិភាគរបស់កម្មវិធី និងការរៀបចំផ្នែកភស្តុតាងនានាបន្ថែមទៀត។

នៅពេលសួរអំពីប្រធានបទណាមួយដែលពួកគេចង់ដាក់បញ្ចូលក្នុងខែមបន្ទាប់ ភាគីបានគូសបញ្ជាក់ពីប្រធានបទមួយចំនួនដូចជា៖

- សិទ្ធិដីថល និងសន្តិសុខតាមអ៊ីនធឺណិត (យេនឌ័រនិងអ៊ីនធឺណិត ការបៀតបៀនលើអ៊ីនធឺណិត និងភាពឯកជនរបស់កុមារ)
- Blockchain
- សារព័ត៌មានបែបស៊ីបអង្កេត (ទិន្នន័យ និងពហុព័ត៌មាន)
- Power BI សម្រាប់ការទស្សនីយកម្មទិន្នន័យ។
- ព័ត៌មានក្លែងក្លាយ៖ ឧបករណ៍ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ការពិត
- ការវាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា
- WordPress
- ICT សម្រាប់ការអភិវឌ្ឍ

ទាក់ទងនឹងទីតាំងដើម្បីរៀបចំខែមនៅឆ្នាំបន្ទាប់ទៀត ភាគីមួយចំនួនធំជ្រើសរើសខេត្តព្រះសីហនុ ខណៈដែលមានភាគីតិចតួចប៉ុណ្ណោះជ្រើសរើសយករាជធានីភ្នំពេញ ឬខេត្តកំពត។

មតិកែលម្អបន្ថែម និងការថ្លែងអំណរគុណ

ចុងបញ្ចប់ រាគ្មិនបានបង្ហាញពីអត្ថប្រយោជន៍របស់ខែម និងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្ត អ្នករៀបចំ និងរាគ្មិនផ្សេងទៀត។ លើសពីនេះ រាគ្មិនភាគច្រើនបានលើកឡើងថាពួកគេទន្ទឹងរង់ចាំចូលរួមព្រឹត្តិការណ៍នេះនៅ ឆ្នាំក្រោយៗទៀត។

របាយការណ៍នេះត្រូវបានវិភាគទិន្នន័យនិងរៀបរៀងដោយក្រុមការងារអង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី)។

កម្មវិធី កម្ពុជា អាយស៊ីធីខែម ២០២២ ទទួលបានការគាំទ្រដោយស្ថានទូតនៃព្រះរាជាណាចក្រហូឡង់។